

22. ឱ ព្រះអម្ចាស់អើយ ជារៀងរាល់ខែ ក្នុងស្រី 10-15 នាក់នៅក្នុងប្រទេសលីបេរីយ៉ា ត្រូវបានឪពុក និង អ្នកមើលថែរបស់ពួកគេចាប់រំលោភ។ យើងអធិស្ឋាន សូមអោយប៉ូលីសនឹងធ្វើការកាត់ទោស និងចាប់ខ្លួនជនល្មើសទាំងនោះ។ (ទំនុកដំកើង ១០៣: ៦)

23. ឱ ព្រះដ៏មានពេញដោយព្រះចេស្ដាអើយ អំពើហិង្សានៅអាហ្វ្រិកខាងត្បូង បានកើនឡើងយ៉ាងខ្លាំង។ សូមទ្រង់បានថែរក្សាជនរងគ្រោះ ព្រោះផ្ទះរបស់ពួកគេជាកន្លែងដែលការចាប់រំលោភ និងអំពើហិង្សាកាត់ច្រើនបានកើតឡើង។ (អេសាយ ៣២:១៨)

24. ព្រះនៃសេចក្ដីមេត្តាករុណាអើយ សូមនាំមកនូវសេចក្ដីសុខសាន្ត និងការផ្សះផ្សាដល់ក្រសួងដែលបែកបាក់នៅក្នុងអ៊ែនស៊ីប ភាគខាងជើង ដែលជាកន្លែងស្រីភាគច្រើនមានបញ្ហាផ្លូវចិត្ត និងអំពើហិង្សាលើរាងកាយ។ សូមឱ្យកម្មវិធីស្ត្រីក្នុងសង្គមបាននាំមកនូវក្តីសង្ឃឹម និងការព្យាបាល។ (រ៉ូម ១៥:១៣)

25. ព្រះអម្ចាស់អើយ សូមកំសាន្តចិត្ត ស្មារតីដងចិត្ត និងគំនិតរបស់កុមារនៅប្រទេសកងហ្សានីដែលត្រូវបានគេ រំលោភ និងរំលោភបំពាននៅក្នុងផ្ទះរបស់ពួកគេ។ (ទំនុកដំកើង ១៧: ៨-៩)

26. ឱ! ព្រះជាម្ចាស់អើយ អំពើហិង្សាក្នុងក្រសួងជាច្រើនបានលាក់ខ្លួននៅក្នុងប្រទេស អ៊ុយក្រែនដោយមានតែ ១០% ប៉ុណ្ណោះនៃជនរងគ្រោះដែលបានរាយការណ៍អំពីវា ប៉ុន្តែមានអារម្មណ៍ជាច្រើនទៀតបានទុកវាជាបញ្ហាឯកជន ។ សូមនាំមកនូវសេរីភាព ការព្យាបាល និងយុត្តិធម៌ដល់ជនរងគ្រោះទាំងអស់នោះ។ (ម៉ាកុស ៤:២២)

27. សូមឱ្យស្រ្តីនៅប្រទេសហ្វីលីពីន បានគេចផុតពីការរំលោភសេពសន្ថវៈ និងអំពើហិង្សាក្នុងក្រសួង សូមពួកគេបានបង្ហាញ ដើម្បីរកជំនួយ ហើយស្វែងរកការការពារ ព្យាបាល និងយុត្តិធម៌ ហើយសូមឱ្យជនល្មើសទាំងនោះបានដាក់ចេញពីអំពើហិង្សា រៀនគោរពស្ត្រីផងដែរ។ (អេសាយ ១:១៦)

28. យើងសូមអរគុណទ្រង់ ដែលនៅមានប្រទេសដែលមានមន្ត្រីប៉ូលីសស្មោះត្រង់ ដែលជួយស្ត្រីដែលរងផលប៉ះពាល់ ដោយអំពើហិង្សានៅក្នុងការស្វែងរកជំនួយពីពួកគេ មានការការពារខ្លួនឯង និងកម្លាំងដែលពួកគេត្រូវការ។ (ទំនុកដំកើង ៤៦: ១)

29. បិតាអើយ សូមការពារស្ត្រីពីអំពើហិង្សា នៅពេលពួកគេរកឃើញខ្លួនឯងរស់នៅក្នុងតំបន់ដែលមាន គ្រោះថ្នាក់ ឬនៅក្នុងបណ្តោះអាសន្នដែលមានគ្រោះថ្នាក់ ដោយសារគ្រោះមហន្តរាយ សង្គ្រាម ឬដោយសារការធ្វើចំណាកស្រុក។ (អេសាយ ៤១:១០)

30. ព្រះជាម្ចាស់អើយ សាលារៀនគឺជាកន្លែងដែលមានសុវត្ថិភាព កន្លែងដើម្បីរៀន និងមានការរីកចម្រើន។ សូមផ្តល់ប្រាជ្ញាដល់ឪពុកម្តាយ គ្រូបង្រៀន និងអ្នកគ្រប់គ្រងកុំឱ្យមានការអត់អោនចំពោះការកំរាមកំ ហែង ការចំអិនអោយគ្នា រឺអំពើហិង្សានៅក្នុងសាលារៀនណាមួយឡើយ។ (ទំនុកដំកើង ៣២: ៧)

31. ព្រះអម្ចាស់អើយ តាមរបៀបដូចគ្នាដែលទ្រង់បានស្រឡាញ់ដល់យើង សូមជួយយើង អោយស្រឡាញ់អ្នកដែលរងស្តាប់ និងធ្វើឱ្យយើងឈឺចាប់។ ជួយយើងឱ្យស្វែងរកកម្លាំងដែលមាននៅក្នុងទ្រង់ ព្រោះទ្រង់នឹងប្រយុទ្ធប្រឆាំងនឹងការប្រយុទ្ធរបស់យើង។ (លូកា ៦: ២៧-២៨)

후원안내
국민은행 851-01-0003-724 북방선교방송
최초 입금 후 사무실로 연락주시기 바랍니다.

ប្រតិទិនអធិស្ឋានចេញផ្សាយជារៀងរាល់ខែ ដែលមានជាង 100ភាសា និងមានអ្នកចូលរួមអធិស្ឋានជាង 65,000នាក់



2021. 10.
អំពើហិង្សា, ការរំលោភសេពសន្ថវៈ

អំពើហិង្សាបានជះឥទ្ធិពលពេញមួយជីវិតរបស់មនុស្ស។ សូមអោយយើងអធិស្ឋាន សម្រាប់អ្នក រងគ្រោះដោយអំពើហិង្សា អោយទទួលបានសេចក្ដីស្រឡាញ់នៃព្រះ ការព្យាបាល និងការអត់ទោសផងដែរ។ ការព្យាបាលដែលមកពីព្រះ គឺមិនមែនត្រឹមតែស្តារឡើងវិញនូវជីវិត របស់ពួកគាត់នោះទេ តែក៏អាចធ្វើអោយជនរងគ្រោះអត់ទោសដល់អស់អ្នក ដែលប្រព្រឹត្តមកលើខ្លួនគាត់ផងដែរ។ ការជាសះស្បើយកើតឡើងនៅពេលដែលយើងអត់ទោស ដល់អ្នកដទៃ។

TWR Korea 북방선교방송

서울특별시 관악구 양녕로 15, 월드빌딩 6층
전화 (02)886-5671 / 이메일 phkorea@twrk.or.kr

អធិស្ឋានសំរាប់.....

1. បិតាអើយ ភាពគានគីង និងការច្របូកច្របល់
ដែលបណ្តាលមកពីការជាប់បិទខ្ទប់

បានធ្វើឲ្យមានការចុះខ្សោយខាងឯងកាយ ផ្លូវចិត្ត ហិរញ្ញវត្ថុ
អំពើហិង្សាផ្លូវភេទ និង
អំពើហិង្សាលើស្ត្រីនៅក្នុងប្រទេសជប៉ុន។
សូមជួយឱ្យស្ត្រីទាំងនោះបានរកគេចខ្លួនពីការរំលោភបំពាន
នេះ ហើយសូមអោយពួកគេបានទទួលជំនួយដែលមកពីទ្រង់
ហើយយកទ្រង់ធ្វើជាពន្លឺនៅក្នុងភាពងងឹតនេះផងដែរ។
(ទំនុកតម្កើង៣១: ៤)

2. ក្នុងចំណោមស្ត្រីជនជាតិដើមភាគតិចនៅក្នុងប្រទេសកាណា
ដាខ័ន មានខ្លះបានរាយការណ៍អំពើហិង្សាលើរាងកាយ
និងការរំលោភផ្លូវភេទ។
យើងអធិស្ឋានសម្រាប់ការផ្លាស់ប្តូរទៅលើវប្បធម៌
និងផ្នត់គំនិតការអនុវត្ត
និងច្បាប់ដែលនឹងអាចជួយស្ត្រីទាំងនោះ
ឱ្យរស់នៅដោយគ្មានការភ័យខ្លាចអំពើហិង្សាផងដែរ។
(អេសាយ ៤១:១០)

3. ព្រះជាម្ចាស់អើយ សូមផ្លាស់ប្តូរដួងចិត្ត
និងគំនិតរបស់បុរសនៅប្រទេសកីឡា ដែលមិនគោរព
និងរំលោភបំពានទៅលើស្ត្រី។
សូមឱ្យស្ត្រីដែលនៅប្រទេសកីឡា ទទួលបានការគោរព ថ្លៃថ្នូរ
ការពារ និងទទួលបានការអប់រំ
បានរកឃើញនូវសន្តិភាពពិតនៅក្នុងព្រះយេស៊ូវគ្រីស្ទផង
ដែរ។ (ទំនុកតម្កើង៤: ៨)

4. ឱ! ព្រះជាម្ចាស់ដ៏មានព្រះចេស្តាអើយ យើងសូមសរសើរ
និងអរព្រះគុណទ្រង់
ដែលច្បាប់នៅប្រទេសហ្វាំងឡង់មានការផ្លាស់ប្តូរ
ដើម្បីធួនជនរងគ្រោះពីអំពើហិង្សាមានលទ្ធភាពចូលទៅរកកន្លែ
ងស្នាក់នៅ ដែលប្រសើរជាងជម្រក។ (សូភាសិត៣០:៥)

5. ឱ! ព្រះនៃសេចក្តីមេត្តាករុណាអើយ
សូមការពារសិស្សស្រីនៅសាលាប្រទេសកូរ៉េ ដែលគ្រូបង្រៀនចាប់រំលោភ។
យើងសូមអធិស្ឋានសម្រាប់ការលុបចោលនៃការអនុវត្តវប្បធម៌
នៃការប្រដាប់អាវុធរបស់ស្ត្រី
ហើយសូមអោយជនរងគ្រោះទាំងនោះ
ទទួលបានការមើលថែដែលសមរម្យ និងត្រឹមត្រូវផងដែរ។
(ទំនុកតម្កើង ៥:១១)

6. ឱ! ព្រះបិតាអើយ
សូមទុកមើលស្ត្រីទាំងអស់នៅប្រទេសដាលីម៉ាក
ដែលបាក់បង់ការគោរពខ្លួនឯង ហើយមិនមានកម្លាំង
ដើម្បីរកគេចពីអំពើហិង្សានៅក្នុងគ្រុមគ្រួសាររបស់ពួកគេ។
សូមស្តារឡើងវិញនូវក្តីសង្ឃឹមដល់ពួកគេ។
(ទំនុកតម្កើង៦៨:១៩)

7. បិតាអើយ
យើងអធិស្ឋានសម្រាប់ស្ត្រីឡើងវិញនៃទំនាក់ទំនងនៅក្នុង
គ្រួសារប្រទេសកូរ៉េដែលបានបាក់បែក
ដោយសារតែអំពើហិង្សាក្នុងផ្ទះ

កូនរបស់ពួកគេបានរក់ចេញផ្ទះ
ហើយមនុស្សជំនាន់ក្រោយក៏យកការនេះជាកំរូ,
សូមទ្រង់បានបញ្ចប់ការនេះផងដែរ។ (ទំនុកតម្កើង១៤៧:៣)

8. បិតាអើយ នៅប្រទេសព័រទុយហ្គាល់
មានយុវជន៧៧%បានគិតថាអំពើហិង្សាដែលមាននៅក្នុងទំនាក់ទំនងស្នេហាគ្រាន់តែជាហ្វឹងធម្មតា។
សូមឱ្យពួកគេត្រូវបានបង្រៀន
និងស្គាល់ពីអ្វីដែលជាសេចក្តីស្រឡាញ់ពិតប្រាកដ
ហើយរៀនគោរពគ្នាទៅវិញទៅមក។ (១យ៉ូហាន៤: ១០-១១)

**Phum Rong Chak, Sangkat Kok Kleang,
Khan Sen Sok, Phnom Penh**
ក្រុមមេធាវី សង្កាត់គោកក្លោង ខ័ណ្ឌសែនសុខរាជធានីភ្នំពេញ)
Tel: 092 60 60 51 /086 60 60 56

9. ភាពគានគីង ភាពត្រិតត្រា ការបិទខ្ទប់
និងការអត់ការងារធ្វើ បានធ្វើអោយមានការរំលោភសេពសន្ថវៈ
និងអំពើហិង្សាទៅលើស្ត្រីនៅប្រទេសអ៊ុយហ្គាយ។

ព្រះអម្ចាស់អើយ
សូមជួយមនុស្សទាំងនោះអោយរកវិធីដែលល្អជាងនេះ
ដើម្បីបំបាត់ភាពគានគីង ហើយពិភាក្សាគ្នា
ដើម្បីដោះស្រាយបញ្ហារបស់ពួកគេផងដែរ ។ (ភីលីព ២:២)

10. ព្រះអើយ សូមការពារក្មេងស្រីនៅប្រទេសហ្វីលីពីន
ពីការរំលោភបំពាន
និងការរំលោភដែលធ្វើឡើងដោយសាច់ញាតិរបស់ពួកគេ។
នៅពេលមានការរំលោភបំពានកើតឡើងសូមកុំឱ្យសមាជិកគ្រួសារ
ទាំងអស់នៅស្ងៀម ដើម្បី “ការពារនាមគ្រួសារ” នោះឡើយ
ប៉ុន្តែជួយទៅវិញ
សូមអោយពួកគេបានចាក់ទុកវាជាកាតព្វកិច្ច
ដែលពួកគេត្រូវធ្វើ ដើម្បីការពារ ការស្រឡាញ់
និងឱ្យតម្លៃកូនចៅរបស់ពួកគេផងដែរ។ (សូភាសិត ១៨:៥)

11. ព្រះអម្ចាស់អើយ សូមនាំមកនូវការប្រែចិត្ត
និងការព្យាបាលដល់អស់អ្នកដែលខូចចិត្តដែលបណ្តាលឱ្យពួកគេ
គេងធ្វើបាបអ្នកដទៃនៅប្រទេសម៉ាស៊ីន។
សូមឱ្យគ្រូស្រឡាញ់របស់ទ្រង់បានផ្លាស់ប្តូរ
ហើយបាក់បង្ហូរទៅលើពួកគេ
ដើម្បីអោយគេរៀនស្រឡាញ់អ្នកដទៃផងដែរ។ (ទីគុស ២:១២)

12. ព្រះអម្ចាស់អើយ
យើងអធិស្ឋានសម្រាប់ស្ត្រីនៅប្រទេសប៉ារ៉ាហ្វាយដែលទទួលរងនូវ
អំពើហិង្សាគ្រប់ប្រភេទ។ សូមឱ្យស្ត្រីរបស់ទ្រង់បានជួយពួកគេ
ក្នុងការរកគេចខ្លួនពីអំពើហិង្សា និងទទួលបានសេរីភាព
តាមរយៈព្រះបន្ទូលរបស់ទ្រង់ផងដែរ ។ (យ៉ូហាន៨:៣៦)

13. យើងសូមអធិស្ឋានព្រះអម្ចាស់អើយ សម្រាប់បុរស
និងស្ត្រីនៅប្រទេសប៊ូឡាញដែលញៀនស្រា។

សូមព្យាបាលព្រលឹងវិញ្ញាណរបស់ពួកគេ
ដើម្បីឱ្យពួកគេបញ្ឈប់អំពើហិង្សាដែលធ្វើទៅលើស្ត្រី ឬប្រពន្ធ
និងកូនរបស់ពួកគេផងដែរ។ (សូភាសិត ២០: ១)

14. បិតាអើយ យើងសូមអធិស្ឋានសម្រាប់ស្ត្រី
និងកុមារនៅប្រទេសបារាំង ដែលរងគ្រោះអំពើហិង្សាក្នុងគ្រួសារ
បានកើនឡើងយ៉ាងខ្លាំងក្នុងអំឡុងពេលបិទខ្ទប់។ “ពួកប្រុសៗ
អើយ ចូរស្រឡាញ់ប្រពន្ធចុះ កុំឱ្យមានចិត្តជិនឆ្លន់ឡើយ”។
(កូលុស ៣:១៩)

15. ព្រះអម្ចាស់អើយ
សូមប្រោសដួងចិត្តស្ត្រីនៅក្នុងប្រទេសកូកាស៊ីសខាងជើង
ដែលធ្លាប់រងគ្រោះអំពើហិង្សា

និងស្ត្រីនៅប្រទេសរុស្ស៊ីដែលបានបាត់បង់ជំនឿ
លើទំនាក់ទំនងស្នេហា និងគ្រួសារ។ (ទំនុកតម្កើង៧២:១៣-១៤)

16. សូមនាំមកនូវការផ្លាស់ប្តូរអាកប្បកិរិយា
និងការអនុវត្តរបស់ជនជាតិអេត្យូពីពីវប្បធម៌នៃការប្រើអំពើ
ហិង្សាទៅលើស្ត្រី។ សូមនាំមកនូវការព្យាបាលដល់ស្ត្រី១៩ភាគរយនៃ
ប្រទេសអេត្យូពីដែលរាយការណ៍ពីការធ្វើបាបរាងកាយដោយដៃ
គូរបស់ពួកគេ។មានស្ត្រីជាច្រើនដែលត្រូវការការថែទាំសុខភាព
ដើម្បីព្យាបាលមុខរបួសរបស់ពួកគេ។ (ទំនុកតម្កើង៣០: ២)

17. សូមគង់នៅជាមួយអ្នកដែលមានភាពឯកោ
និងមានអ្នកជនជាន នៅប្រទេសស៊ុយអែត។
សូមការពារពួកគេពីភាពគានគីង
ដែលអាចនាំឱ្យមានអំពើហិង្សានៅក្នុងទំនាក់ទំនង នានា។
(ទំនុកតម្កើង ៩៤:១៩)

18. ព្រះអម្ចាស់អើយ នៅប្រទេសហ្វីលីពីន មានបញ្ហាសង្គម
ដូចជាការញៀនគ្រឿងស្រវឹងគ្រឿងញៀន
និងយុវជនគ្មានការងារធ្វើ ឧក្រិដ្ឋកម្ម និងអំពើហិង្សា។
សូមនាំមកនូវការស្តារឡើងវិញខាងព្រលឹងវិញ្ញាណ
ដើម្បីអោយប្រជាជនបានដាក់ទៅរកទ្រង់ (អេសាយ ១១:១៩)

19. ព្រះដ៏មានមហិទ្ធិរិទ្ធ
យើងសូមអរព្រះគុណទ្រង់ដែលបំប្លែងនៅប្រទេសកីឡានេស៊ីឆ្នើ
យកបយ៉ាងឆាប់រហ័ស
នៅពេលពួកគេលិអំពីហេតុការណ៍ដែលទាក់ទងនឹងអំពើហិង្សា
“ ឱព្រះអម្ចាស់អើយ
ទ្រង់ជ្រៀមអំពីសេចក្តីទុកសោករបស់មនុស្សទន់ជ្រាយ” ។
(ទំនុកតម្កើង ១០: ១៧-១៨) ។

20. បិតាដែលគង់នៅស្ថានសួគ៌អើយ
យើងអធិស្ឋានសម្រាប់ជនល្មើសដែលប្រព្រឹត្តអំពើហិង្សាក្នុងប្រ
ទេសអេស្ប៉ាញប្រទេសកូរ៉េ។ សូមឱ្យពួកគេបានប្រែចិត្ត
និងផ្លាស់ប្តូរជីវិតរបស់ពួកគេ។ (ទំនុកតម្កើង ១១: ៥)

21. បិតាអើយ
យើងអធិស្ឋានសម្រាប់អ្នកដែលមិនហ៊ានរាយការណ៍អំពីការរំ
លោភសេពសន្ថវៈនៅកម្ពុជា ដោយសារតែការខ្មាសអៀន
និងខ្លាចនរណាម្នាក់ធ្វើការសងសឹកទៅលើគ្រួសាររបស់ពួកគេ។
សូមឱ្យពួកគេរកឃើញភាពត្រឹមត្រូវ និងជំនួយ
និងការការពារដែលពួកគេត្រូវការ។ (ទំនុកតម្កើង ៩១: ២)